

ព្រះរាជាណាចក្រកម្ពុជា ជាតិ សាសនា ព្រះមហាក្សត្រ



FOOTPRINTS
INTERNATIONAL SCHOOL

គោរពជូនចំពោះ មាតាបិតា និងអាណាព្យាបាលសិស្សសាលាហ្វីតព្រីនអន្តរជាតិ

កម្មវត្ថុ៖ ការបង់ថ្លៃមូលធននិងរដ្ឋបាល ថ្លៃសិក្សា ថ្លៃសៀវភៅ និងការបញ្ចុះតម្លៃខ្លះសម្រាប់ឆ្នាំសិក្សា២០២២-២០២៣ ។

យើងខ្ញុំសូមជម្រាបជូនលោកអ្នកថា ថ្លៃមូលធននិងរដ្ឋបាលចំនួន\$៣០០ ក្នុងសិស្សម្នាក់នឹងផុតកំណត់នៅថ្ងៃសៅរ៍ ទី៣០ ខែមេសា ឆ្នាំ២០២២ ។ ថ្លៃសេវាទាំងនេះត្រូវបានប្រើប្រាស់ដើម្បីរៀបចំសម្ភារៈបរិក្ខារ និងធនធានសម្រាប់សិស្សដែលនឹងសិក្សានៅឆ្នាំសិក្សា ២០២២-២០២៣ ។ តាមរយៈការបង់ថ្លៃមូលធននិងរដ្ឋបាលនេះ លោកអ្នកបានបញ្ជាក់ថា បុត្រធីតារបស់លោកអ្នកនឹងបន្តការសិក្សា នៅសាលាហ្វីតព្រីនអន្តរជាតិនៅក្រោយ ។ ចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២ យើងខ្ញុំសូមរក្សាសិទ្ធិក្នុងការផ្តល់កន្លែងសិក្សាដល់ សិស្សថ្មី ហើយយើងខ្ញុំមិនអាចធានាកន្លែងជូនបុត្រធីតារបស់លោកអ្នកបានទេ ប្រសិនបើលោកអ្នកមិនទាន់បានបង់ថ្លៃមូលធននិងរដ្ឋបាល ។

យើងខ្ញុំក៏សូមបញ្ជាក់ផងដែរថា ថ្លៃសិក្សានៅរក្សាដដែលជាឆ្នាំទី៣ និងបន្តផ្តល់ជូនការបញ្ចុះតម្លៃដូចខាងក្រោម៖

- ២០% សម្រាប់សិស្សថ្មីគ្រប់កម្រិតលើថ្លៃចុះឈ្មោះចូលរៀនចាប់ពីថ្ងៃនេះរហូតដល់ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ ។
- ១៥% សម្រាប់ថ្លៃសិក្សាថ្នាក់ Nursery និង Pre-K1 ។
- ១០% សម្រាប់ការបង់ថ្លៃសិក្សាពេញមួយឆ្នាំ ។
- ១៥% សម្រាប់ថ្លៃសិក្សាកូនទី២ ។
- ២០% សម្រាប់ថ្លៃសិក្សាកូនទី៣ និងកូនបន្ទាប់ទៀត ។
- ផ្តល់ជូនឯកសណ្ឋានសិក្សាមួយឈុតលើការបង់ថ្លៃសិក្សាត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ។

សាលាហ្វីតព្រីនអន្តរជាតិ សូមថ្លែងអំណរគុណចំពោះលោកអ្នក ដែលបានផ្តល់ទំនុកចិត្តដល់យើងខ្ញុំក្នុងការផ្តល់ការអប់រំដល់បុត្រធីតាលោកអ្នក ។ យើងខ្ញុំប្តេជ្ញាជានិច្ចក្នុងការធ្វើឱ្យប្រសើរឡើងនូវគុណភាពនៃការអប់រំសម្រាប់បុត្រធីតាលោកអ្នក ហើយនិងសូមកោតសរសើរដោយស្មោះចំពោះការចូលរួមរបស់លោកអ្នកក្នុងការកសាងសហគមន៍សិក្សាសាលាហ្វីតព្រីនអន្តរជាតិ ។

សូមអរគុណ!

រាជធានីភ្នំពេញ ថ្ងៃសុក្រ ទី១ ខែមេសា ឆ្នាំ២០២២
គណៈគ្រប់គ្រងសាលាហ្វីតព្រីនអន្តរជាតិ



LICENSED BY MINISTRY OF EDUCATION YOUTH AND SPORT



ACCREDITING COMMISSION FOR SCHOOLS WESTERN ASSOCIATION OF SCHOOLS AND COLLEGES

ព្រះរាជាណាចក្រកម្ពុជា ជាតិ សាសនា ព្រះមហាក្សត្រ



FOOTPRINTS
INTERNATIONAL SCHOOL

April 1, 2022

Dear Parent/Guardian,

Subject: Capital & Admin, Tuition fees, Book fees, and some discounts for the school year 2022-2023

We would like to inform you that the Capital & Admin fee of **\$300** per child is due by **Saturday, 30 April 2022**. These fees are used to prepare facilities and resources for students studying in the school year 2022-23. By paying the fees, you are confirming that your child will continue at Footprints International School next year. From May 1, 2022, we reserve the right to offer any available spaces to new students and can not guarantee your place without receiving the Capital & Admin fee in full.

We would also like to confirm that we are freezing our tuition fees for the third year and will continue to offer the following discounts:

- 20% discount on enrollment fee for new students of all levels from today until May 31, 2022.
- 15% discount for Nursery & Pre-K1 level on tuition fees.
- 10% discount for yearly payments.
- 15% discount on tuition fees for a second child.
- 20% discount on tuition fee for third child onward.
- 1 free set of uniform on payment of **tuition fees** by June 30, 2022.

Footprints International School thanks you for entrusting your child's education to us. We are committed to constantly improving the quality of education for your child, and we sincerely appreciate your participation in building the learning community of Footprints International School.



Kindest regards,
Footprints International School Management



LICENSED BY MINISTRY OF
EDUCATION YOUTH AND SPORT

Cambridge Assessment
International Education
Cambridge International School



ACCREDITING COMMISSION FOR SCHOOLS
WESTERN ASSOCIATION OF SCHOOLS AND COLLEGES

Head Office - TTP Campus: No. 84, Sreet 135 (at the intersection of Street 470) Tel: 089 33 77 52 | 015 620 768 | 089 788 568

footprints international school

www.footprintsschool.edu.kh

enquiries@footprintsschool.edu.kh